



ថ្ងៃអង្គារ ០៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២២

**សេចក្តីណែនាំ
ស្តីពី**

ការណែនាំបន្ថែមអំពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះទ្រព្យសកម្មរយៈពេលវែង

អនុលោមតាមមាត្រា ៥៦ មាត្រា ៥៧ មាត្រា ៦០ មាត្រា ៦៥ មាត្រា ៦៧ និងមាត្រា ៦៩ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងវិសោធនកម្មជា បន្តបន្ទាប់ និងសេចក្តីណែនាំលេខ ១៥៣០១ អពជ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ និងក្នុងគោលបំណងពង្រឹង ការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព ជាពិសេសផ្តល់ភាពងាយស្រួល ដល់អ្នកជាប់ពន្ធក្នុងការអនុវត្តកាតព្វកិច្ចអាករលើតម្លៃបន្ថែមចំពោះទ្រព្យសកម្មរយៈពេលវែង ដែលឈប់ប្រើប្រាស់ ក្នុងអាជីវកម្ម អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំបន្ថែម ដូចខាងក្រោម៖

- ១- ទ្រព្យសកម្មរយៈពេលវែងទោះបីបាន ឬមិនបានទទួលឥណទានអាករលើធាតុចូលក្តី ដែលឈប់ប្រើប្រាស់ ក្នុងអាជីវកម្ម នៅពេលទ្រព្យនោះត្រូវបានលក់ទោះបីជាការលក់នោះក្នុងទ្រង់ទ្រាយទ្រព្យអាចប្រើប្រាស់ បាន ឬលក់ជាកាកសំណល់ក៏ដោយ គឺត្រូវជាប់អាករលើតម្លៃបន្ថែមតាមអត្រា ១០% ស្របតាមច្បាប់និង បទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន។
- ២- ទ្រព្យសកម្មរយៈពេលវែងដែលឈប់ប្រើប្រាស់ក្នុងអាជីវកម្ម បន្ទាប់មកត្រូវបានកម្ទេចចោល ឬខូចខាត ដោយ មូលហេតុណាមួយ ឬគ្មានតម្លៃមិនអាចលក់បាន មិនត្រូវជាប់អាករលើតម្លៃបន្ថែមតាមអត្រា ១០% ឡើយ ប៉ុន្តែត្រូវមានឯកសារភ័ស្តុតាងបញ្ជាក់ច្បាស់លាស់។ ដោយឡែក ចំពោះទ្រព្យសកម្មរយៈពេលវែងដែលនឹង ត្រូវកម្ទេចចោលមានតម្លៃនៅសល់តាមគណនេយ្យចាប់ពី ២០០ ០០០ រៀល ឡើងទៅចំពោះទ្រព្យនីមួយៗ សហគ្រាសត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារឱ្យបានមុន ១០ថ្ងៃ នៃថ្ងៃធ្វើការ ហើយអគ្គនាយកដ្ឋាន ពន្ធដារនឹងចាត់មន្ត្រីពន្ធដារចុះត្រួតពិនិត្យយ៉ាងយូរ ១០ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានលិខិតជូន ដំណឹងនេះ។
- ៣- ទ្រព្យសកម្មរយៈពេលវែងដែលទទួលបានឥណទានអាករ ដូចមានចែងក្នុងមាត្រា ៦៥ នៃច្បាប់ស្តីពី សារពើពន្ធ និងបានដាក់ឱ្យប្រើប្រាស់ក្នុងអាជីវកម្មហើយ ក្រោយមកត្រូវបានឈប់ប្រើប្រាស់ និងត្រូវ បានយកទៅធ្វើវិភាគទានសប្បុរសធម៌ដូចមានចែងក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីសារពើពន្ធ មិនត្រូវចាត់ថា លក់ ដែលជាម្ចាស់តម្លៃអាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូល ឡើយ ក្នុងករណីដូចខាងក្រោម៖
 - ចំពោះទ្រព្យសកម្មបីថ្នាក់២ ដែលបានប្រើប្រាស់លើសពី ០៣ ឆ្នាំ និងមានតម្លៃនៅសល់តាមគណនេយ្យ មិនលើសពី ១ ០០០ ០០០ រៀល ចំពោះទ្រព្យនីមួយៗ
 - ចំពោះទ្រព្យសកម្មបីថ្នាក់៣ និងថ្នាក់៤ ដែលបានប្រើប្រាស់លើសពី ០៥ឆ្នាំ និងមានតម្លៃនៅសល់ តាមគណនេយ្យ មិនលើសពី ២ ០០០ ០០០ រៀល ចំពោះទ្រព្យនីមួយៗ។
- ៤- ចំពោះទ្រព្យសកម្មបីថ្នាក់១ ទើបបញ្ចប់ការសាងសង់ ឬទិញចូលថ្មី ដែលទទួលបានឥណទានអាករ និង មិនទាន់បានដាក់ឱ្យប្រើប្រាស់ មិនត្រូវចាត់ទុកថាលក់ដែលជាម្ចាស់តម្លៃអាករលើតម្លៃបន្ថែមឡើយ។ ក្នុង ករណីទ្រព្យសកម្មបីថ្នាក់១ នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងអាជីវកម្ម បន្ទាប់មកត្រូវបានឈប់ប្រើប្រាស់

រយៈពេលលើសពី ០១ឆ្នាំ សហគ្រាសត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារ ដោយបញ្ជាក់នូវមូលហេតុ
សមស្របអំពីការឈប់ប្រើប្រាស់ទ្រព្យនោះ ដើម្បីចុះផ្តុំពីកាតព្វកិច្ចជាប់អាករលើតម្លៃបន្ថែម ១០% ។
៥- ពាក្យ “ទ្រព្យសកម្មរយៈពេលវែងដែលឈប់ប្រើប្រាស់” សំដៅដល់ ទ្រព្យសកម្មរូបិយទាំងឡាយណាដែល
សហគ្រាសរក្សាទុក និងមិនប្រើប្រាស់ក្នុងអាជីវកម្ម ដើម្បីចូលរួមក្នុងការបង្កើតផលអាជីវកម្ម ដែលមាន
រយៈពេលចាប់ពី ០១ឆ្នាំ ឡើងទៅ។

សេចក្តីណែនាំនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់បំពេញបន្ថែមលើសេចក្តីណែនាំលេខ ១៥៣០១ អពជ
ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការលក់ទ្រព្យសកម្មរយៈពេលវែង។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់
ដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យមាន
ប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ប្រតិភូរាជរដ្ឋាភិបាល

ឧបនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ



[Handwritten signature in blue ink]

គង់ វិបុល